

ថ្នាក់សិស្សមានទេពកោសល្យ និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ

ព័ត៌មានសម្រាប់ឪពុកម្តាយ និងអ្នកថែទាំ

តើថ្នាក់សិស្សមានទេពកោសល្យគឺជាអ្វី?

ថ្នាក់សិស្សមានទេពកោសល្យ ផ្តល់ជូនតាមតម្រូវការសម្រាប់សិស្សថ្នាក់ទី៥ និងទី៦ ដែលមានទេពកោសល្យ និងសក្តានុពលខ្ពស់។ មានសាលារៀនចំនួន៨៧ មានថ្នាក់សិស្សមានទេពកោសល្យ (រួមទាំងថ្នាក់សិស្សមានទេពកោសល្យតាមបែបនិម្មិត) នៅទូទាំងរដ្ឋញូវសៅវែល ដែលបង្កើតជាផ្នែកនៃប្រព័ន្ធអប់រំសាធារណៈ។

តើវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យគឺជាអ្វី?

វិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ ផ្តល់ជូនតាមតម្រូវការសម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលមានទេពកោសល្យរាងវែង និងសក្តានុពលខ្ពស់។ មានសាលាជ្រើសរើសសិស្សមានទេពកោសល្យពេញលេញចំនួន១៧ វិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យដោយផ្នែកចំនួន២៦ វិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យផ្នែកកសិកម្មចំនួន៤ (សាលាខ្លះផ្តល់កន្លែងស្នាក់នៅ និងអាហារ) និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យតាមបែបនិម្មិតមួយ។

តើការចូលរៀនថ្នាក់សិស្សមានទេពកោសល្យ ឬវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ មានអត្ថប្រយោជន៍អ្វីខ្លះ?

ការស្រាវជ្រាវបង្ហាញថាសិស្សដែលមានសក្តានុពលខ្ពស់ និងមានទេពកោសល្យមានតម្រូវការសិក្សា និងសុខុមាលភាពជាក់លាក់។ ការរៀនសូត្រនៅថ្នាក់សិស្សមានទេពកោសល្យ និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវកម្រិតសមស្របនៃការប្រកួតប្រជែងជាមួយកុមារដែលមានសមត្ថភាពស្រដៀងគ្នា។ សិស្សដែលមានសក្តានុពលខ្ពស់ និងទេពកោសល្យជាច្រើន រាយការណ៍ពីអារម្មណ៍នៃភាពជាកម្មសិទ្ធិ និងការយល់ដឹង នៅពេលដែលពួកគេត្រូវបានដាក់ជាក្រុម ជាមួយមិត្តភក្តិដែលមានសមត្ថភាពស្រដៀងគ្នា។

តើខ្ញុំដឹងដោយរបៀបណាថាកូនរបស់ខ្ញុំមានសក្តានុពលខ្ពស់ ឬមានទេពកោសល្យ?

កុមារដែលមានសក្តានុពលខ្ពស់ ឬមានទេពកោសល្យ លំអៀងទៅរក៖

- ការចង់ដឹងចង់ឃើញជាខ្លាំង
- រៀនគំនិត ឬជំនាញថ្មីៗបានយ៉ាងរហ័ស និងងាយស្រួល
- បង្ហាញការចងចាំល្អ
- សួរសំណួរស្មុគស្មាញ
- មានភាពច្នៃប្រឌិត
- ក្តីរីករាយនឹងការគិតក្នុងវិធីស្មុគស្មាញ
- តម្រូវការធ្វើឡើងវិញតិចជាង នៅពេលរៀនពីអ្វីថ្មីៗ
- ការផ្តោតយ៉ាងខ្លាំងលើផ្នែកដែលចាប់អារម្មណ៍ ឬចំណង់ចំណូលចិត្តរបស់ពួកគេ។

ប្រសិនបើអ្នកសង្កេតមើលកូនរបស់អ្នកបង្ហាញពីចរិតលក្ខណៈទាំងនេះជាច្រើន នេះត្រូវបានណែនាំឱ្យអ្នកពិចារណាលើការដាក់ពាក្យសុំ។



តើសិស្សមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរៀនយ៉ាងដូចម្តេចដែរ?

សិស្សអង្គុយធ្វើតេស្តសុំកន្លែងចូលរៀនដោយឥតគិតថ្លៃ។

ការធ្វើតេស្តសុំកន្លែងចូលរៀននៅថ្នាក់សិស្សមានទេពកោសល្យ មានបីផ្នែកជាប់ៗគ្នា៖

- ការអាន
- ហេតុផលគណិតវិទ្យា
- ជំនាញគិត។

ការធ្វើតេស្តសុំកន្លែងចូលរៀននៅវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ មានបួនផ្នែកជាប់ៗគ្នា៖

- ការអាន
- ហេតុផលគណិតវិទ្យា
- ជំនាញគិត
- ការសរសេរ។

កន្លែងរៀនសម្រាប់សិស្សមានអត្ថប្រយោជន៍ខាងការអប់រំសង្គមទាប

ក្រសួងបានអនុវត្តកំរិតកន្លែងរៀនសម្រាប់សិស្សមានអត្ថប្រយោជន៍ខាងការអប់រំសង្គមទាប ដើម្បីបង្កើនតំណាងនៃសិស្សដែលមានសក្តានុពលខ្ពស់ និងមានទេពកោសល្យ ពីក្រុមនានាដែលមិនមានតំណាងគ្រប់គ្រាន់។ នៅក្រោមកំរិតនេះ មួយភាគរយនៃកន្លែងចូលរៀនត្រូវបានរក្សាទុកសម្រាប់៖

- សិស្សមកពីសហគមន៍ដែលមានអត្ថប្រយោជន៍ខាងការអប់រំសង្គមទាប
- សិស្សជនជាតិដើមភាគតិច
- សិស្សនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។
- សិស្សពិការ។

មិនមានដំណើរការដាក់ពាក្យសុំដាច់ដោយឡែក សម្រាប់កន្លែងចូលរៀនប្រកបដោយសមធម៌ទេ។ សិស្សមកពីក្រុមអត្ថប្រយោជន៍ខាងការអប់រំសង្គមទាប នីមួយៗនឹងត្រូវបានកំណត់អត្តសញ្ញាណដោយប្រើទិន្នន័យពីទម្រង់បែបបទពាក្យសុំ និងទិន្នន័យផ្សេងទៀតដែលគ្រប់គ្រងដោយក្រសួង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

<https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/fair-access>

តើសិស្សចាំបាច់ត្រូវហាត់សម្រាប់ការធ្វើតេស្តទេ?

ការធ្វើតេស្តសុំកន្លែងចូលរៀន កំណត់អត្តសញ្ញាណសិស្សដែលមានសមត្ថភាពក្នុងការត្រិះរិះពិចារណាពិសេស ជាជាងជំនាញនានាដែលអាចត្រូវបានបង្កើតតាមរយៈការរៀនសូត្រតាមទម្លាប់។ សិស្សគួរតែមើលការធ្វើតេស្តសុំកន្លែងចូលរៀន នៅលើគេហទំព័ររបស់ក្រសួងអប់រំ ដើម្បីធានាថាពួកគេស្គាល់ច្បាស់ពីទម្រង់តេស្តនេះ។ ឪពុកម្តាយគួរដឹងថា មិនមានភស្តុតាងដែលអាចជឿទុកចិត្តបាន ដែលថាការបង្កើតយ៉ាងទូលំទូលាយសម្រាប់ការធ្វើតេស្ត ធ្វើឱ្យមានភាពខុសគ្នានោះទេ។

អ្នកអាចមើលការធ្វើតេស្តសុំកន្លែងចូលរៀននៅ ថ្នាក់សិស្សមានទេពកោសល្យពីកន្លងមកនៅតាមគេហទំព័រ៖

<https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/placement-test/opportunity-class-practice-tests>

អ្នកអាចមើលការធ្វើតេស្តសុំកន្លែងចូលរៀននៅ វិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យពីកន្លងមក នៅតាមគេហទំព័រ៖

<https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/placement-test/selective-high-school-practice-tests>

តើអ្នកណាអាចដាក់ពាក្យសុំបាន?

- សិស្សមកពីសាលាបឋមសិក្សារបស់រដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលក្នុងរដ្ឋព្រះសីហនុ អាចដាក់ពាក្យសុំចូលរៀនបាន។
- ដើម្បីចុះឈ្មោះចូលរៀនក្នុងថ្នាក់សិស្សមានទេពកោសល្យ សិស្សត្រូវតែជាពលរដ្ឋនៃប្រទេសអូស្ត្រាលី ឬនូវែលសេឡង់ ឬអ្នករស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី។
- សិស្សមកពីអន្តររដ្ឋ និងក្រៅប្រទេសអាចដាក់ពាក្យសុំបាន ប្រសិនបើគ្រួសាររបស់ពួកគេនឹងរស់នៅក្នុងរដ្ឋព្រះសីហនុនៅពេលចុះឈ្មោះ ហើយមានបំណងចង់រស់នៅក្នុងរដ្ឋព្រះសីហនុ សម្រាប់ពេលវេលានៃការរៀនសូត្ររបស់ពួកគេ។
- គ្រួសារដែលបានដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ហើយ ហើយមានឯកសារពីក្រសួងកិច្ចការក្នុងប្រទេស (Department of Home Affairs) ដែលផ្តល់ឱ្យពួកគេនូវការរំពឹងទុកដ៏សមហេតុផលថា ការស្នាក់នៅអចិន្ត្រៃយ៍នឹងត្រូវបានផ្តល់ឱ្យ មុនពេលលទ្ធផលនៃកន្លែងចូលរៀនត្រូវបានជូនដំណឹង ក៏មានសិទ្ធិដាក់ពាក្យសុំដែរ។

តើពាក្យសុំបើកនៅពេលណា?

ពាក្យសុំបើកនៅពេលសិស្សរៀននៅថ្នាក់ទី៤ សម្រាប់ថ្នាក់សិស្សមានទេពកោសល្យ និងថ្នាក់ទី៥ សម្រាប់វិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ។ កាលបរិច្ឆេទដាក់ពាក្យសុំសំខាន់ៗ និងព័ត៌មានផ្សេងទៀតមាននៅលើគេហទំព័ររបស់ក្រសួង

<https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/application-process>

តើខ្ញុំត្រូវដាក់ពាក្យសុំចូលរៀនសម្រាប់កូនរបស់ខ្ញុំដោយរបៀបណា?

- ពាក្យសុំទាំងអស់ត្រូវតែបំពេញតាមអន្តាញនៅតាមគេហទំព័រ៖ <https://shsoc.education.nsw.gov.au/>
- ពាក្យសុំត្រូវតែបំពេញជាភាសាអង់គ្លេស។
- ឪពុកម្តាយអាចតែងតាំងឈ្មោះសាលារៀនដែលមាន ថ្នាក់សិស្សមានទេពកោសល្យរហូតដល់ពីរ និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យរហូតដល់បី។ ពួកគេគួរតែរាយបញ្ជីជម្រើសរបស់ពួកគេ ទៅតាមលំដាប់ដែលពួកគេចូលចិត្តនៅលើពាក្យសុំ។ កន្លែងណាដែលសិស្សមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់សាលារៀនច្រើនជាងមួយ ពួកគេនឹងត្រូវបានផ្តល់ជូនតែជម្រើសសាលារៀនដំបូងរបស់ពួកគេប៉ុណ្ណោះ។
- ឪពុកម្តាយដែលមានពិការភាព ដែលរារាំងពួកគេមិនអាចឱ្យបំពេញពាក្យសុំតាមអន្តាញ គួរតែទាក់ទងមកក្រុមការងារសិស្សមានស្នាដៃខ្ពស់ (High Performing Students Team) សម្រាប់ជំនួយ តាមទូរសព្ទលេខ 1300 880 367។
- មិនមានការបង់ថ្លៃក្នុងការដាក់ពាក្យសុំ ឬការធ្វើតេស្តសុំកន្លែងចូលរៀនទេ។

តើថ្នាក់សិស្សមានទេពកោសល្យ និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ មានទីតាំងនៅឯណា?

ថ្នាក់សិស្សមានទេពកោសល្យ មានទីតាំងនៅក្នុងសាលារៀនរដ្ឋក្នុងរដ្ឋព្រះសីហនុ នៅទូទាំងរដ្ឋ ហើយមានរាយបញ្ជីនៅតាមគេហទំព័រ៖ <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/choosing-a-school/opportunity-classes#findoc>

វិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ គឺជាសាលារៀនរដ្ឋក្នុងរដ្ឋព្រះសីហនុ ហើយមានរាយបញ្ជីនៅតាមគេហទំព័រ៖ <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/choosing-a-school/selective-high-schools#findshs>

ថ្នាក់សិស្សមានទេពកោសល្យតាមបែបនិម្មិត និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យតាមបែបនិម្មិត

ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់ជនបទ ឬតំបន់ដាច់ស្រយាល កូនរបស់អ្នកអាចមានសិទ្ធិដាក់ពាក្យសុំកន្លែងចូលរៀននៅ Aurora College។ សាលារៀនដូចនេះមានថ្នាក់សិស្សមានទេពកោសល្យតាមបែបនិម្មិត និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យតាមបែបនិម្មិត។

សិស្សចូលរៀននៅសាលារៀនដូចក្នុងតំបន់របស់ពួកគេ ហើយចូលរួមក្នុងថ្នាក់សិស្សមានទេពកោសល្យ ឬវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យ ដោយប្រើប្រាស់ប្រព័ន្ធសន្តិសីទតាមអនឡាញ។

សិស្សនៅសាលារៀនដែលមានថ្នាក់សិស្សមានទេពកោសល្យ ឬនៅសាលារៀនក្នុងតំបន់ដែលមានថ្នាក់សិស្សមានទេពកោសល្យ និងវិទ្យាល័យជ្រើសរើសសិស្សមានទេពកោសល្យស្រាប់ មិនមានសិទ្ធិដាក់ពាក្យសុំចូលរៀននៅ Aurora College ទេ។

តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមនៅឯណា?

- សូមអានព័ត៌មានអំពីពាក្យសុំ ដែលអាចរកបាននៅលើគេហទំព័រ <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools>
- ទាក់ទងមកក្រុមការងារសិស្សមានស្នាដៃខ្ពស់ តាមអ៊ីមែល៖ ssu@det.nsw.edu.au
ទូរសព្ទ៖ 1300 880 367
- SHS Facebook៖ <https://www.facebook.com/groups/772251106301086/>
- OC Facebook៖ <https://www.facebook.com/groups/159342048077050/>

សេវាកម្មអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទ

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ដើម្បីជួយក្នុងការសាកសួររបស់អ្នក សូមទូរសព្ទទៅសេវាកម្មអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទ តាមលេខ 131 450 សូមប្រាប់ការិយាល័យសេវាដែលអ្នកត្រូវការ និងលេខទូរសព្ទដែលអ្នកចង់ហៅ។ ការិយាល័យនឹងទូរសព្ទទៅលេខនោះ ហើយរៀបចំអ្នកបកប្រែផ្ទាល់មាត់ម្នាក់ ដើម្បីជួយអ្នកក្នុងការសន្ទនារបស់អ្នក។ អ្នកនឹងមិនត្រូវគិតថ្លៃសម្រាប់សេវាកម្មនេះទេ។